




មានសុខភាពល្អ  
លាងដៃ



លាងដៃ ឆ្ងាយបាន សាត់មុន និង  
បរិភោគអាហារ



លាងដៃ ក្រោយបើញពីបន្ទប់ទឹក